

# ការគាំទ្រដល់អ្នកកាន់តំណែងសាសនាចក្រ

ប្រធាន ខៀវ ច័រ អេសូ អុជដូហូ  
ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ

យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់ ថូម៉ាស ស្តេនស៊ើរ ម៉ែនសុន ជាព្យាករី អ្នកមើលគុត និងអ្នកទទួលវិវរណៈ ហើយជាប្រធាន នៃសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធច្នៃចុងក្រោយ ហិនរី ប៊ីញ៉េន អាវិង ជាទីប្រឹក្សាទីមួយ នៅក្នុងគណៈប្រធានទីមួយ ព្រមទាំង ខៀវ ច័រ ហ្វីដរីដ អុជដូហូ ជាទីប្រឹក្សាទីពីរ នៅក្នុងគណៈប្រធានទីមួយ ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញ ។  
អស់អ្នកណាដែលជំទាស់ក៏សូមបង្ហាញ ។

យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់ បិយដ៍ យេណេធវ ជាកកី ជាប្រធានក្រុមពួកសារកដប់ពីរនាក់ និងសមាជិកនៃក្រុមនោះដូចតទៅនេះ ៖ បិយដ៍ យេ ជាកកី, អិល ថម កែវីរ៉េសុល អិម ណិលសុន, ដាល្លិន អេក អូក, អិម រ៉េសុល បាឡីដ, វីឆាដ ជី ស្តុត, រ៉ូប៊ីត ឌី ហែល, ដៃហ្វ្រី អ័រ ហូឡិន, ដេវីឌ អេ បៃដណាដ, យ៉ូនថិន អិល យុក, ឌី ថត គ្រីស្ទូហ្វីសិន និងនៃល អិល អាន់ឌើរសិន ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញ ។  
អស់អ្នកណាដែលជំទាស់ក៏សូមបង្ហាញ ។

យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់ទីប្រឹក្សានៅក្នុងគណៈប្រធានទីមួយ និងពួកសារកដប់ពីរនាក់ ជាព្យាករី អ្នកមើលគុត និងអ្នកទទួលវិវរណៈ ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញ ។  
អស់អ្នកណាដែលជំទាស់ក៏សូមបង្ហាញ ។

យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់ការដោះលែង ពួកចិតសិបប្រចាំតំបន់ដូចតទៅនេះ ដោយគិតពីថ្ងៃទី 1 ខែ ឧសភា ឆ្នាំ 2011 ៖ ចូសេ អិល អាឡុនសូ, ណិលសុន អិល អាល់តាមីវ៉ាណូ, ជន អេស អាន់ឌើរសិន, អៀន អេស អាឌីន, ស៊ីគីយ៉ូ អ៊ី អាវីឡា, ដេវីឌ អ័រ ប្រាន, ឌី ហ្វ្រង់ស៊ី ប៊ុលឡាក់, ដូណាល់ ដេ បាត់ លីវ, វ៉ាឡាដីមីរ៉ូ ដេ ខាមរេរ៉ូ, ដានីយ៉ែល អិម កាណូឡេស, ខាល ប៊ី យុក, អ៊ី ប៊ូឡូស្តី ខ័រជិន, ដេ ខេវិន ខ័រនិស្ស, ហ្វេដេរីកូ អេហូ កូស្តាឡេស, ឡេហ្គ្រង់ អ័រ ឌីធីស ធុញ្ជ័រ, ហេប៊ី អូ ឌីអាហ្ស, អានឌ្រូ អិម ហ្វីដ, ដូលីអូ ជី ហ្គារីអូឡា, ម៉ាញូអែល ហ្គាន់ហ្សាឡេស្ស ជូអាន អិម វីដវីហ្គេស្ស, ដានីយ៉ែល អិម ចូនស៍, ហ្គេវ៉ា ដូ អិល រ៉ូប៊ីយ៉ូ, ដូណាល់ ដេ យីយ៉េស, ដេ អិល ស៊ីតធើរ៉ាត់, ដូមិនហ្គូស អេស ឡិនហាវ៉េស, ឌីក ស៊ីប៊ីត, ប៊ី វេណាតូ ម៉ាលដូណាដូ អ៊ីវិន ស្តេវី, វ៉េមុនដូ ម៉ូរ៉ា ឡេស, អ៊ីស្រាអែល អេ តូឡេនទីណូ, ដេ មីឆេល ប៉ាយ៉ា, ដបុលយូ គ្រីស្ទូហ្វី វីដខេល, ស្តេហ្វិន ឌី ប៊ូស៊ី និង ហ្គារី ដបុលយូ វីកយី ។

អស់អ្នកដែលមានបំណងចូលរួមបង្ហាញនូវការផ្លែផ្កាអំណរគុណជាមួយនឹងពួកយើង ចំពោះការបម្រើដ៏ល្អរបស់ពួកគាត់ សូមបង្ហាញ ។

យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់ពួកចិតសិបប្រចាំតំបន់ដូចតទៅនេះ ៖ ខេន ដេ អាណូន, ស្តេហ្វិន ប៊ី អាណូន, វិនស័រ បិលឌីវ៉ាម៉ា, អ័រ វ៉ែនដល ប្លូធា, ហាន់ស៍ ជី ប៊ូម, ជាទ្រីក អិម បូតូឡេ, ម៉ាលេឡូ អេហូ ឆាប៉េ, អេលាហ្សី អេស កូឡាដូ, ដៃហ្វ្រី ឌី ខាំមិងស៍, នីកូឡាស អិល ឌី ហ្គីយ៉ូវ៉ានី, ថច អេស ដូមីង ហ្គេស, ហ្គារី ប៊ី ដក់ស៊ី, ដេវីឌ ជី ហ្វីណាន់ដេស, ហ្គីវ៉ាន់ ឌី ហ្វីដេវ៉ា, វីកាដូ កី ហ្គីមេណេស្ស, អាណូន ឌី ហាយនី, ឌូត្លាស អេហូ ហ៊ីហ្គាម, រ៉ូប៊ីត ដបុលយូ ហ៊ី ម៉ាស, ឡេស្តី អេហូ ចនសិន, ម៉ាទី ជី ដូតេណុស, ចាង ហូ គីម, អាល់ហ្វ្រេដ គីយ៉ុងង្វ, វ៉េមដីយ៉ូ អ៊ី មេម ធុញ្ជ័រ, អ៊ីស្តាអែល ម៉ែនដូស្ស, សេសា អេ ម៉ូរ៉ាឡេស , រ៉ូឡិន ឌី ម៉ុនស៍, វ៉ាមិន ស៊ី ណូប្លេស្សា, អាប៊ែនណី វ៉េ ប៉ាចារ៉ូ, ហ្គារី ប៊ី ផតប៊ី, ចូសេ អិល វីណា, អេស្តេបាន ជី វ៉េសេក, ថច អេហូ រ៉ូឌេស ធុញ្ជ័រ, លីន អិល សាំមីហោស៍, ក្រេហ្គ ប៊ី ផែរី, ដេវី ដេ ថមសុន, អ៊ីណេស្តូ អ័រ ថូរិស, អាលណុលហូ វ៉ាឡេនប៊ុយអេឡា , វីកាដូ វ៉ាលយ៉ាដាវ៉េស, ហ្វារីយ៉ែន អ៊ី វ៉ាលូ, អ៊ីណី វីលឡាឡូបូស និងផែរី អិល វ៉េដ ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញ ។

អស់អ្នកណាដែលជំទាស់ក៏សូមបង្ហាញ ។

ត្រូវបានដាក់ស្នើសុំឲ្យយើងគាំទ្រដល់អ្នកមានសិទ្ធិអំណាចទូទៅ ពួកចិត្តសិបប្រចាំតំបន់ និងគណៈប្រធានអង្គការជំនួយទូទៅដែលបង្កើតឡើងនៅបច្ចុប្បន្ននេះ ។

អស់អ្នកដែលគាំទ្រ សូមបង្ហាញ ។

អស់អ្នកណាដែលជំទាស់ក៏សូមបង្ហាញ ។

ប្រធាន ម៉ែនសុន តាមដែលខ្ញុំអាចមើលឃើញ ការគាំទ្រនៅក្នុងមជ្ឈមណ្ឌលសន្តិសីទ ត្រូវបានបង្ហាញការគាំទ្រជាឯកច្ឆន្ទ តាមសំណើ ។

សូមអរគុណបងប្អូនប្រុសស្រីទាំងឡាយ ចំពោះការគាំទ្រ ការបន្តមានសេចក្តីជំនឿ ការប្តេជ្ញាចិត្ត និងការអធិស្ឋានរបស់អ្នក ។